



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**សាលាដំបូងរាជធានីភ្នំពេញ**

**សាលក្រម**

**តុលាការរដ្ឋប្បវេណី**

**តុលាការរដ្ឋប្បវេណីខ្មែរ**  
**សាលាដំបូងរាជធានីភ្នំពេញ**

**សាលក្រមរដ្ឋប្បវេណី**

**លេខ ០៤ ប**

បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ នៅ  
សាលសវនាការទី៦ នៃសាលាដំបូងរាជធានីភ្នំពេញ ។

ចុះថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៤

**ចៅក្រមជំនុំជម្រះ**

រឿងក្តី៖ បណ្តឹងទាមទារប្រាក់  
សំណុំរឿងរដ្ឋប្បវេណីលេខ៖ ១១៧៧  
ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៣

លោក [REDACTED] ជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ

**ក្រឡាបញ្ជី**

លោក [REDACTED] ជាក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ

ដើមចោទ៖ ឈ្មោះ [REDACTED] CHONG TECK (ប) ជនជាតិសិង្ហបុរី និងឈ្មោះ [REDACTED]

[REDACTED] YI ALVIN (ប) ជនជាតិសិង្ហបុរី មានអាសយដ្ឋានរួមនៅផ្ទះលេខ [REDACTED]

[REDACTED]

អ្នកតំណាងដោយអាណត្តិលោក [REDACTED] និងលោក [REDACTED] មានការិយាល័យនៅជាន់ទី៨  
នៃអគារ [REDACTED]

[REDACTED] ។

ចុងចម្លើយ៖ ក្រុមហ៊ុន [REDACTED] មានអាសយដ្ឋានចុះបញ្ជីស្ថិតនៅផ្ទះលេខ

[REDACTED]

[REDACTED] តំណាងដោយលោក [REDACTED] RUIYAN ជាប្រធានក្រុមប្រឹក្សាភិបាល  
និងលោក [REDACTED] រដ្ឋ ជាអភិបាល មានអាសយដ្ឋាននៅ [REDACTED]

[REDACTED] ។

អ្នកតំណាងដោយអាណត្តិលោក [REDACTED] និងមេធាវី [REDACTED] មានការិយាល័យនៅផ្ទះ

[REDACTED] ។

**អង្គហេតុ និងចំណុចវិវាទ**

១. ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឲ្យតុលាការចេញ

១.១. សងប្រាក់ចំនួន USD ១៤,៦៦៥.៥៣ (មួយម៉ឺនបួនពាន់ប្រាំមួយរយហុកសិបប្រាំដុល្លារអាមេរិក  
និងហាសិបបីសេន) និងការប្រាក់ចំនួន ៥% ក្នុងមួយឆ្នាំ គិតចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ រហូតដល់  
ការបរិច្ឆេទសងរួចមកដើមចោទ ។

១.២. ប្រគល់សោមកដើមទោទ និងចាក់ចេញពីចំណែកឯកជនលេខ 21F នៅជាន់ទី២១ នៃអាគារ សហកម្មសិទ្ធិឈ្មោះ: [REDACTED] មានអាសយដ្ឋាននៅមហា [REDACTED] របស់ដើមទោទ ។

១.៣. សងការខូចខាតចំនួន ២០,០០០ (ពីរម៉ឺន) ដុល្លារអាមេរិក និងសំណងការខូចខាតបន្ថែមសរុប ចំនួន ៧,៥៥៤.៩៧ (ប្រាំពីរពាន់ប្រាំរយហាសិបបួន ដុល្លារកៀសកៅសិបប្រាំពីរសេន) ក្នុងមួយឆ្នាំ គិតចាប់ពី ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ តទៅរហូតដល់ប្រគល់សោមកឱ្យដើមទោទ និងចាក់ចេញពីចំណែកឯកជន របស់ដើមទោទ។

១.៤. សាលក្រមទាំងមូលនេះអាចអនុវត្តបណ្តោះអាសន្នបាន ។

១.៥. ប្រាក់ប្រដាប់ក្តីជាបន្តបន្ទាប់របស់ចុងចម្លើយ ។

**២. ការពន្យល់គ្រួសារនៃតិរៀនក្តី**

ក្នុងរឿងក្តីនេះ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ ដើមទោទ និងចុងចម្លើយ បានចុះកិច្ចព្រមព្រៀង លក់-ទិញលេខ ECCS21F (តទៅនេះហៅកាត់ថា "កិច្ចព្រមព្រៀងលក់-ទិញ") ដោយទិញចំណែកឯកជនលេខ ២១F នៅជាន់ទី២១ នៃអាគារសហកម្មសិទ្ធិឈ្មោះ: [REDACTED] មានអាសយដ្ឋាននៅមហា [REDACTED] ក្នុងតម្លៃលក់សរុប ៨៨,៨៨២ (ប្រាំបី ម៉ឺនប្រាំពាន់ប្រាំបីរយប៉ែតសិបពីរ) ដុល្លារអាមេរិក ។ ក្រោយពីបានចុះបញ្ជីផ្ទេរកម្មសិទ្ធិរួចហើយ នៅកាល បរិច្ឆេទដដែលដើមទោទ និងចុងចម្លើយបានក៏បានចុះកិច្ចព្រមព្រៀងជួលត្រឡប់ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ ដោយព្រមព្រៀងជួលក្នុងអំឡុងពេល ០៥ ឆ្នាំ គិតចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ចុងចម្លើយត្រូវបង់ប្រាក់ឈ្នួលប្រចាំឆ្នាំរៀងរាល់អំឡុងខែទី១នៃឆ្នាំនីមួយៗ ឬអំឡុងខែក ក្កដា ឆ្នាំរៀងរាល់ឆ្នាំ ដែលមានថ្លៃឈ្នួលចំនួន ៧,១១០.៥៦ (ប្រាំពីរពាន់មួយដប់ និងហាសិបប្រាំមួយសេន) ដុល្លារអាមេរិក បង់ប្រាក់ឈ្នួលគ្រប់ចំនួន ។ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ដើមទោទ និងចុងចម្លើយបាន ចុះកិច្ចព្រមព្រៀងបន្ថែម ដោយកំណត់ពេលជួលរយៈពេល ០១ឆ្នាំទៀត (ឆ្នាំទី៦) គឺគិតចាប់ពីថ្ងៃទី ០១ ខែ ក ក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ដោយប្រាក់ឈ្នួលស្មើនឹងឆ្នាំទី៣ សរុបចំនួន ៧,១១០.៥៦ (ប្រាំពីរពាន់មួយដប់ និងហាសិបប្រាំមួយសេន) ដុល្លារអាមេរិក ។ នៅអំឡុងខែកក្កដា ឆ្នាំ ២០២១ ចុងចម្លើយមិនបានបង់ប្រាក់ឈ្នួលជួលមកឱ្យដើមទោទ រហូតមកដល់បច្ចុប្បន្ន ទោះជាដើមទោទបាន ជូនដំណឹងជាច្រើនដង ទើបដើមទោទសម្រេចដាក់ពាក្យបណ្តឹងតែម្តង។

**៣. អង្គហេតុដែលអះអាងដោយដើមទោទ**

អ្នកតំណាងដោយអាណត្តិឱ្យដើមទោទលោកមេធាវី [REDACTED] បានធ្វើសេចក្តីថ្លែងការណ៍ថា: កូន ក្តីខ្លួនសុំរក្សាការទាមទារ ដូចក្នុងពាក្យបណ្តឹងដដែល តែដោយសារមិនចង់វែងឆ្ងាយ កូនក្តីខ្លួនសុំចិត្តទទួលយក ប្រាក់ថ្លៃជួលអាគារពីចុងចម្លើយសរុបចំនួន ២០.០០០ (ពីរម៉ឺនដុល្លារអាមេរិក) តែសុំឱ្យចុងចម្លើយសង ប្រាក់ ចំនួន ៥.០០០ (ប្រាំពាន់) ដុល្លារអាមេរិក ត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយទឹកប្រាក់ដែលនៅសល់ សរុបចំនួន ១៥.០០០ (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក សុំឱ្យចុងចម្លើយត្រូវបង់ក្នុងមួយខែចំនួន ១៥០០ (មួយពាន់ប្រាំរយ) ដុល្លារអាមេរិក នៅរៀងរាល់ថ្ងៃទី ១៥ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៤ រហូតដល់ខែវិច្ឆិកា ឆ្នាំ

២០២៤ ក្នុងករណីខកខានសងប្រាក់ដែលត្រូវសងសរុបត្រូវចាត់ថាដល់ការកំណត់សង ចាប់ពីថ្ងៃទី ១៥ ខែ ដែលខកខាននោះ។

**៤. អន្តរាគមន៍ដោយអន្តោប្រវេណី**

អ្នកតំណាងដោយអាណត្តិឱ្យចុងចម្លើយលោកស្រីមេធាវី [REDACTED] បានធ្វើសេចក្តីផ្តើមការណ៍ តបថា៖ ចំពោះការទាមទាររបស់ដើមចោទលើចំណុចទី១ កូនក្តីខ្លួនពុំឯកភាពទេ កូនក្តីខ្លួនសុខចិត្តបង់ប្រាក់ទៅ ឱ្យដើមចោទសរុបចំនួន ២០.០០០ (ពីរម៉ឺន) ដុល្លារអាមេរិក ជាដំណាក់កាល៖ លើកទី១, បង់ចំនួន ៥០០០ (ប្រាំពាន់) ដុល្លារអាមេរិក នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤ និងលើក២, ប្រាក់ដែលនៅសល់ចំនួន ១៥.០០០ (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក សុំបង់ជាដំណាក់កាលរយៈពេល ១០ខែ ក្នុងមួយខែ ១៥០០ (មួយពាន់ ប្រាំរយ) ដុល្លារអាមេរិក ។ ចំពោះចំណុចទី២ នៃការទាមទារសោររបស់ដើមចោទ កូនក្តីខ្លួនយល់ព្រមប្រគល់ ប៉ុន្តែមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់ ដូចនេះ ខ្ញុំសុំរង់ចាំចម្លើយកូនក្តីខ្លួនជាមុនសិន ។ បច្ចុប្បន្ននេះ កូនក្តីខ្លួនមិនបានស្ថិតនៅ រឺប្រើប្រាស់អាគារដែលបានជួលនេះបន្តទៀតទេ សព្វថ្ងៃចាក់សោរចោល ចំពោះ ចំណុចទី៣ នៃការទាមទារនេះ កូនក្តីខ្លួនសុំឱ្យដើមចោទលើកលែងចោលវិញ ព្រោះកូនក្តីខ្លួនមានលទ្ធភាពសង ប្រាក់ទៅដើមចោទដូចមានក្នុងចំណុចទី១ រួចហើយ ។

**៥. ចំណុចបន្ថែម**

នៅក្នុងរឿងនេះ គឺដើមចោទ និងចុងចម្លើយមិនឯកភាពក្នុងការបង់ប្រាក់តាមខែនីមួយៗ?

**ការពិនិត្យភស្តុតាង**

ភស្តុតាងជាឯកសាររបស់ដើមចោទមាន៖

- កិច្ចព្រមព្រៀងលក់-ទិញលេខ ECCS21F ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨
- វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនលេខ ភព៧៦៦៨ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ ចេញ ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ។
- កិច្ចព្រមព្រៀងជួលត្រឡប់ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ ។
- កិច្ចព្រមព្រៀងបន្ថែម ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ។
- លិខិតជូនដំណឹង ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ និងលិខិតបញ្ជាក់ការទទួល Advice of Receipt A.R. ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ ។

**សំណងហេតុ**

តាមលទ្ធផលនៃការសាកសួរ និងពិនិត្យភស្តុតាងក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ឃើញថា៖

១. តាមកិច្ចព្រមព្រៀងលក់-ទិញលេខ ECCS21F ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ ,វិញ្ញាបនបត្រ សម្គាល់ម្ចាស់ចំណែកឯកជនលេខ ភព៧៦៦៨ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ ចេញដោយមន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ,កិច្ចព្រមព្រៀងជួលត្រឡប់ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ និងកិច្ចព្រមព្រៀងបន្ថែម ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ និងការអះអាងរបស់អ្នកតំណាងដោយ អាណត្តិឱ្យដើមចោទបញ្ជាក់ថា៖ ចុងចម្លើយពិតជាបានចុះកិច្ចព្រមព្រៀងជួលផ្ទះពីដើមចោទប្រាកដមែន។ ចុង ចម្លើយពិតជាបានខកខានបង់ប្រាក់ឈ្នួលតាំងពីខែកក្កដា ឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននេះមែន ។

២. តាមការអះអាងអ្នកតំណាងដោយអាណត្តិឱ្យដើមចោទលោកមេធាវី [REDACTED] បានធ្វើការអះ អាងថា៖ កូនក្តីខ្លួនសុខចិត្តទទួលយកប្រាក់ផ្ទៃជួលអាគារពីចុងចម្លើយសរុបចំនួន ២០.០០០(ពីរម៉ឺនដុល្លារអាមេ

រិក) តែសុំឱ្យចុងឆ្នើយបង់ប្រាក់ចំនួន ៥.០០០ (ប្រាំពាន់) ដុល្លារអាមេរិក ត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយទឹកប្រាក់នៅសល់សរុបចំនួន ១៥.០០០ (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក សុំឱ្យចុងឆ្នើយបង់ក្នុងមួយ ខែចំនួន ១៥០០ (មួយពាន់ប្រាំរយ) ដុល្លារអាមេរិក នៅរៀងរាល់ថ្ងៃទី ១៥ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៤ រហូត ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងការខកខានបង់ប្រាក់ដែលត្រូវសងសរុបត្រូវចាត់ថាដល់ការកំណត់សង ចាប់ពីថ្ងៃ ទី ១៥ នៃខែដែលខកខាន ។ តាមការអះអាងរបស់អ្នកតំណាងដោយអាណត្តិឱ្យចុងឆ្នើយលោកស្រីមេធាវី ណាច សុភាធីតា ថា៖ កូនក្តីខ្លួនសុខចិត្តបង់ប្រាក់ទៅឱ្យដើមចោទសរុបចំនួន ២០.០០០ (ពីរម៉ឺន) ដុល្លារអាមេរិក ដោយបង់ជាដំណាក់កាល៖ លើកទី១. បង់ចំនួន ៥០០០ (ប្រាំពាន់) ដុល្លារអាមេរិក នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤ និងលើក២. ប្រាក់ដែលនៅសល់ចំនួន ១៥.០០០ (មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក សុំបង់ជា ដំណាក់កាលរយៈពេល ១០ខែ ក្នុងមួយខែ ១៥០០ (មួយពាន់ប្រាំរយ) ដុល្លារអាមេរិក ។ ចំពោះការទាមទារ សោរ កូនក្តីខ្លួនយល់ព្រមប្រគល់ ប៉ុន្តែមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់ ខ្ញុំសុំរងចាំឆ្នើយកូនក្តីខ្លួន ជាមុនសិន ។ បច្ចុប្បន្ននេះ កូនក្តីខ្លួនមិនបានស្ថិតនៅ រឺប្រើប្រាស់អាគារដែលបានជួលនេះទេ សព្វថ្ងៃនេះចាក់ សោរចោល ។ ចំពោះការទាមទារលើសំណងនៃការខូចខាត កូនក្តីខ្លួនសុំឱ្យដើមចោទលើកលែងចោល ព្រោះ កូនក្តីខ្លួន មានលទ្ធភាពសងប្រាក់ទៅដើមចោទដូចការព្រមព្រៀងគ្នារួចហើយ ។ គប្បីតុលាការពិនិត្យ និង សម្រេចលើចំណុចការបង់ប្រាក់ក្នុងខែនីមួយៗ ។

៣. ចំពោះការទាមទារលើការប្រាក់ ,សំណងការខូចខាត ,ការប្រគល់សោរ និងសុំឱ្យចាក់ចេញពី អាគារដែលជួលនោះ តុលាការពុំអាចសម្រេចបានទេ ដោយសារដើមចោទ និងចុងឆ្នើយបានព្រមព្រៀង ទទួលយកប្រាក់ចំនួន ២០.០០០ (ពីរម៉ឺន) ដុល្លារអាមេរិក ហើយចុងឆ្នើយមិនមានស្នាក់នៅទីនោះទេ និងសុខ ចិត្តប្រគល់សោរទៅឱ្យដើមចោទវិញ ។

៤. ការស្នើសុំឱ្យតុលាការប្រកាសអនុវត្តបណ្តោះលើសាលក្រមទាំងមូលរបស់ដើមចោទ តុលាការមិន អាចសម្រេចបានទេ ព្រោះមិនមែនជាសិទ្ធិលើបំណុល គប្បីតុលាការលើកចំណុចនេះចោល ។

៥. ប្រាក់ប្រដាប់ក្តីត្រូវអនុវត្តតាមមាត្រា ៦៤ កថាខណ្ឌទី ១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។

**សេចក្តីសម្រេចបញ្ជប់**

១. ឱ្យចុងឆ្នើយ [REDACTED] ដែលមានលោក [REDACTED] RUIYAN ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក [REDACTED] យុង ជាអភិបាល រួមគ្នាសងប្រាក់ទៅដើមចោទឈ្មោះ [REDACTED] CHONG TECK និងឈ្មោះ [REDACTED] ALVIN ដូចខាងក្រោម៖

- ក. សងប្រាក់ចំនួន ៥.០០០ (ប្រាំពាន់) ដុល្លារអាមេរិក នៅត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
- ខ. ត្រូវបង់ប្រាក់ក្នុងមួយខែចំនួន ១៥០០ (មួយពាន់ប្រាំរយ) ដុល្លារអាមេរិក នៅរៀងរាល់ថ្ងៃទី ១៥ ខែនីមួយៗ ដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ រហូតដល់គ្រប់ចំនួនទឹកប្រាក់ចំនួន ១៥.០០០ (មួយ ម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ឱ្យទៅដើមចោទឈ្មោះ [REDACTED] CHONG TECK និងឈ្មោះ [REDACTED] YI ALVIN ។

២. ប្រាក់ប្រដាប់ក្តីជាបន្តករបស់ចុងឆ្នើយ ។

សាលក្រមនេះ ត្រូវបានប្រកាសនៅសាលសវនាការជាសាធារណៈ នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៤ ។ ក្នុងករណីដែលប្តឹងឧទ្ធរណ៍ត្រូវតែធ្វើឡើង នៅក្នុងរយៈពេល ០១(មួយខែ) គិតចាប់ពីថ្ងៃដែលបាន ទទួលការបញ្ជូនលិខិតសាលក្រមនេះ ។

ចៅក្រម

ហត្ថលេខា និងត្រា

“បានចម្លងត្រឹមត្រូវតាមច្បាប់ដើម”

ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៤

ក្រសួងយុត្តិធម៌



បានឃើញ

ចៅក្រម

